

# បញ្ជីរង់ចាំលំនៅដ្ឋានរបស់យើងត្រូវបានបើក!



## នឹងត្រូវបានបើក

# ថ្ងៃទី 3 ខែមេសា ឆ្នាំ 2023 ដល់ថ្ងៃទី 17 ខែមេសា ឆ្នាំ 2023

អាជ្ញាធរលំនៅដ្ឋាន

Tacoma

អញ្ជើញអ្នកដែលមានសិទ្ធិដាក់ពាក្យស្នើសុំកម្មវិធីលំនៅដ្ឋានដែលមានតម្លៃសមរម្យរបស់ខ្លួន។ យើងផ្តល់ជូននូវជំនួយផ្នែកលំនៅដ្ឋានពីរប្រភេទសំខាន់ៗ៖ អាជ្ញាធរមិនដែលមានតម្លៃសមរម្យសម្រាប់ជួល ឬប័ណ្ណទូទាត់ដើម្បីជួយបង់ថ្លៃជួលនៅតាកូម៉ា។ យើងនឹងទទួលយកពាក្យសុំពី៖

9 ព្រឹកថ្ងៃចន្ទ ខែមេសា 3 ទីទៅ 4 ល្ងាចថ្ងៃច័ន្ទ ខែមេសា 17, 2023

## នេះជាអ្វីដែលអ្នកត្រូវដាក់ពាក្យ៖

1. ឈ្មោះពេញ និងព័ត៌មានមូលដ្ឋានសម្រាប់សមាជិកទាំងអស់នៃគ្រួសាររបស់អ្នក។
2. លេខសន្តិសុខសង្គមសម្រាប់មនុស្សពេញវ័យ (18 ឬចាស់ជាងនេះ) ដែលមានលេខមួយ។
3. ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់គ្រួសារទាំងមូល។
4. អាសយដ្ឋានអ៊ីមែលសកម្ម។ អ្នកអាចបង្កើតអ៊ីមែលនៅ gmail.com ឬ outlook.com ។

## ដាក់ពាក្យនៅ៖

[www.tacomahousing.org/waitlist](http://www.tacomahousing.org/waitlist)

សម្រាប់ការស្នាក់នៅសមរម្យ និងជំនួយភាសា សូមទូរស័ព្ទទៅលេខ 253-448-2738 ឬអ៊ីមែល [waitlist@tacomahousing.org](mailto:waitlist@tacomahousing.org)។



# សំណួរទូទៅ

## តើខ្ញុំអាចដាក់ពាក្យបានទេ?

គ្រួសារដែលមានប្រាក់ចំណូលទាប (សូមមើលផែនការណែនាំប្រាក់ចំណូលខាងក្រោម)

នៃទំហំទាំងអស់មានសិទ្ធិដាក់ពាក្យសម្រាប់បញ្ជីរង់ចាំនេះ។ ចំនួនមនុស្សនៅក្នុងគ្រួសាររបស់អ្នក៖

1	2	3	4	5	6	7	8
\$35,550	\$40,600	\$45,700	\$50,750	\$54,850	\$58,900	\$62,950	\$67,000

## តើខ្ញុំត្រូវរស់នៅ Tacoma ដើម្បីដាក់ពាក្យ?

ទេ

## តើខ្ញុំត្រូវដាក់ពាក្យដោយរបៀបណា និងនៅពេលណា?

មានវិធីបីយ៉ាងក្នុងការដាក់ពាក្យ៖

1. អនឡាញ - ដាក់ពាក្យតាមអ៊ីនធឺណិតនៅ [Tacomahousing.org/waitlist](http://Tacomahousing.org/waitlist)។ នេះគឺជាវិធីល្អបំផុត និងលឿនបំផុតដើម្បីអនុវត្ត។
2. ដោយផ្ទាល់ - អនុវត្តដោយផ្ទាល់ដោយប្រើថ្លៃប្លេក ឬកុំព្យូទ័ររបស់យើងនៅទីតាំងមួយក្នុងចំណោមទីតាំងខាងក្រោម៖
  - ការិយាល័យធំ THA - 902 SL Street, Tacoma, WA 98405
  - មជ្ឈមណ្ឌលវិនិយោគគ្រួសារ Salishan - 1724 E 44th Street, Tacoma, WA 98404
  - Bay Terrace - 2550 SG Street, Tacoma, WA 98405
3. ទូរស័ព្ទ - ហៅទៅលេខ (253) 448-2738 ថ្ងៃចន្ទ-សុក្រ ម៉ោង 9 ព្រឹក ដល់ 4 ល្ងាច

អ្នកត្រូវដាក់ពាក្យនៅចន្លោះម៉ោង 9 ព្រឹក ថ្ងៃចន្ទ ទី 3 ខែមេសា និងម៉ោង 4 រសៀល ថ្ងៃចន្ទ ទី 17 ខែមេសា ឆ្នាំ 2023។ នៅពេលអ្នកដាក់ពាក្យ មិនប៉ះពាល់ដល់ឱកាសរបស់អ្នកក្នុងការបញ្ជូលទៅក្នុងបញ្ជីរង់ចាំ ឬកន្លែងដែលអ្នកត្រូវបានដាក់ក្នុងបញ្ជីរង់ចាំនោះទេ។

## តើខ្ញុំអាចដាក់ពាក្យច្រើនជាងមួយដងក្នុងអំឡុងពេលដាក់ពាក្យនេះបានទេ?

ទេ នៅពេលអ្នកដាក់ពាក្យ យើងសុំឱ្យអ្នកសរសេរចុះមនុស្សម្នាក់ៗក្នុងគ្រួសាររបស់អ្នក។ នរណាម្នាក់នៅក្នុងបញ្ជីនោះមិនអាចអនុវត្តចំពោះបញ្ជីរង់ចាំនេះម្តងទៀតបានទេ។

## តើខ្ញុំដឹងដោយរបៀបណាប្រសិនបើអ្នកបានទទួលពាក្យសុំរបស់ខ្ញុំ?

ប្រសិនបើអ្នកដាក់ពាក្យតាមអ៊ីនធឺណិត អ្នកនឹងទទួលបានលេខបញ្ជាក់ និងអ៊ីមែលមួយជាមួយនឹងកម្មវិធីដែលបានបញ្ចប់របស់អ្នក។

## តើពេលណាខ្ញុំនឹងឮមកវិញ?

1,800 គ្រួសារនឹងត្រូវបានជ្រើសរើសដោយឆ្លោតសម្រាប់បញ្ជីរង់ចាំរបស់យើង។ នោះជាចំនួនដែលយើងអាចបម្រើក្នុងរយៈពេលពីរឆ្នាំ។ គ្រួសារនឹងត្រូវបានដាក់ក្នុងបញ្ជីរង់ចាំតាមលំដាប់ចៃដន្យ។ ចាប់ពីថ្ងៃទី 15 ខែឧសភា យើងនឹងទាក់ទងអ្នកដាក់ពាក្យ ហើយប្រាប់ពួកគេថាតើពួកគេត្រូវបានជ្រើសរើសឬអត់សម្រាប់បញ្ជីរង់ចាំ។

## បើខ្ញុំជាប់ក្នុងបញ្ជីរង់ចាំ តើមានអ្វីកើតឡើងបន្ទាប់?

ប្រសិនបើឆ្លោតរបស់យើងដាក់អ្នកនៅក្នុងបញ្ជីរង់ចាំរបស់យើង អ្នកនឹងទទួលបានលេខដែលបានកំណត់។ នៅពេលដែលអ្នកឈានដល់កំពូលនៃបញ្ជី យើងពិនិត្យមើលដើម្បីប្រាកដថាអ្នកនៅតែមានសិទ្ធិទទួលបាន។ ប្រសិនបើអ្នកនៅ យើងនឹងផ្តល់ជូនអ្នកនូវជម្រើសលំនៅដ្ឋានដែលមានស្រាប់ដំបូងបង្អស់របស់យើង៖

1. ផ្ទះមួយនៅក្នុងអចលនទ្រព្យរបស់យើង។ អ្នកត្រូវតែទទួលយកទីតាំងលុះត្រាតែមានហេតុផលល្អមិនត្រូវ។
2. ការផ្តល់ជូនដើម្បីជួយបង់ថ្លៃជួលរបស់អ្នកនៅ Tacoma ។ អ្នកជ្រើសរើសកន្លែងដែលត្រូវរស់នៅ។

## តើ THA នឹងទទួលយកពាក្យសុំបញ្ជីរង់ចាំម្តងទៀតនៅពេលណា?

ជាធម្មតាយើងទទួលយកពាក្យសុំរៀងរាល់ពីរឆ្នាំម្តង។ យើងនឹងរង់ចាំរហូតដល់បញ្ជីរង់ចាំខ្លីជាង មុននឹងបន្ថែមមនុស្សបន្ថែមទៀតទៅ ក្នុងបញ្ជីនោះ។ ចូលទៅកាន់ [www.tacomahousing.org/notifyme](http://www.tacomahousing.org/notifyme) ហើយចុះឈ្មោះដើម្បីទទួលបានអ៊ីមែលនៅពេលដែលបញ្ជីរង់ចាំបើកឡើងវិញ។